

ចំណាំរយៈពេកមាត្រាប៊ែក 5

1.Brain (ប្រោ) អាណាពោរ (បេរណ៍) បោលវា លុខូរូ

Our brain is the one of the most important.

2.heart (ប្រាប់) អាណាពោរ (យារ៉ាប់) បោលវា ឱ្យូរូ

They drew a picture of the heart in the sand.

3.intestine (ប្រាប់) អាណាពោរ (អិនពេលទិន្នន័យ) បោលវា លុកូរូ

Those pig intestines are good for you.

4.Liver (ប្រាប់) អាណាពោរ (លិពុវេច្យ) បោលវា កូរូ

The study found that eating too much red meat can damage your liver.

5.Bone (ប្រាប់) អាណាពោរ (បិន) បោលវា ករោចក

Break every bone in his body if you have to!